



អត្ថប្រយោជន៍
លើការព្យាបាលជំងឺធ្ងន់ធ្ងរ
សម្រាប់កុមារ



កម្មវត្ថុនៃការធានារ៉ាប់រង

រោគវិនិច្ឆ័យនៃអាការៈជំងឺធ្ងន់ធ្ងររបស់អ្នកត្រូវបានធានារ៉ាប់រង។

លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	1 - 17 ឆ្នាំ
រយៈពេលធានារ៉ាប់រង	5 - 21 ឆ្នាំ (ដល់កាលកំណត់នៅអាយុ22)
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបុត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30ថ្ងៃ) ដល់កាលកំណត់ បណ្តុសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្តុសន្យារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់នូវការការពារលើរោគវិនិច្ឆ័យនៃអាការៈជំងឺធ្ងន់ធ្ងររបស់អ្នកត្រូវបានធានារ៉ាប់រង ដូចមានចែងនៅក្នុងតារាងជំងឺធ្ងន់ធ្ងរ។

■ អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរសម្រាប់កុមារ*

100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺធ្ងន់ធ្ងរសម្រាប់កុមារ ដូចបានកំណត់ក្នុងតារាងជំងឺធ្ងន់ធ្ងរ

***រយៈពេលរស់រានមានជីវិត និងរយៈពេលរង់ចាំត្រូវបានអនុវត្ត!**



តារាងជំងឺធ្ងន់ធ្ងរ



ជំងឺមហារីកគ្រាប់ឈាមស



ជំងឺរលាកស្រោមខួរ
បង្កដោយពពួកបាក់តេរី



ជំងឺរលាកសាច់ខួរក្បាល
បង្កដោយពពួកវីរុស



ជំងឺរលាកសន្លាក់រ៉ាំរ៉ៃដែលបណ្តាល
ឲ្យមានបញ្ហាប្រើសបេះដូង



ជំងឺដំបៅ ដៃ ជើង និងមាត់
ដែលមានផលវិបាកធ្ងន់ធ្ងរ
(គំរាមកំហែងដល់អាយុជីវិត)



ជំងឺទឹកនោមផ្អែមកើតលើកុមារ
ដែលពឹងផ្អែកលើអាំងស៊ុយលីន
ក្នុងការព្យាបាល - 04 -

I ករណីមិនធានា

ក្រុមហ៊ុនមិនផ្តល់សំណងទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលដែលបណ្តាលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

១. ជំងឺផ្សេងទៀតក្រៅពីជំងឺធ្ងន់ធ្ងរបស់កុមារ ដូចមានកំណត់នៅក្នុងផលិតផលនេះ។

២. ជំងឺអេដស៍ ឬជំងឺបណ្តាលមកពីជំងឺអេដស៍ ឬជំងឺពាក់ព័ន្ធនឹងវីរុសហ៊ីវ។

៣. ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

(១) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល

(២) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ

(៣) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ

(៤) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

៤. ជំងឺធ្ងន់ធ្ងរបស់កុមារកើតមាន ឬត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញក្នុងរយៈពេលរង់ចាំ។

៥. អ្នកត្រូវបានធានារ៉ាប់រងមិនមានជីវិតរស់នៅក្នុងរយៈពេលរស់រានមានជីវិតបន្ទាប់ពីធ្វើរោគវិនិច្ឆ័យរកឃើញជំងឺធ្ងន់ធ្ងរបស់កុមារណាមួយ។

៦. ជំងឺកើតចេញពីការសាយភាយដោយផ្ទាល់ ឬដោយប្រយោលនូវធាតុវិទ្យុសកម្មពីថាមពលនុយក្លេអ៊ែរ ឬសំណល់នុយក្លេអ៊ែរ ដែលបង្កឡើងដោយដំណើរការបំលែងថាមពលនុយក្លេអ៊ែរ ឬអារុធនុយក្លេអ៊ែរ។

៧. ភាពមិនប្រក្រតីនៃសរីរាង្គពីកំណើត ឬជំងឺតំណពូជ។

៨. អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង

ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។